

តម្រូវការបកប្រែ វិញ្ញាបនប័ត្រ RMV

RMV នឹងទទួលយកឯកសារដែលមិនមែនជាភាសាអង់គ្លេស ប្រសិនបើវាត្រូវបានអមដោយមានបញ្ជាក់ការបកប្រែ។ ទាំងឯកសារបកប្រែ និងវិញ្ញាបនប័ត្រ ត្រូវតែបោះពុម្ពនៅលើក្បាលសំបុត្ររបស់ស្ថាប័នដែលបានបញ្ជាក់។

ឯកសារអាចត្រូវបានបញ្ជាក់ដោយ៖	វិញ្ញាបនប័ត្រត្រូវតែមានបញ្ជាក់៖
• អ្នកផ្តល់សេវាបកប្រែភាសា • គ្រូបង្រៀនភាសានៅមហាវិទ្យាល័យសាកលវិទ្យាល័យ Massachusetts ឬសាលាភាសាឯកជន ដែលបានទទួលស្គាល់ • សាកលវិទ្យាល័យភាសា • ក្នុងស្ថានភាពស្រុក សម្រាប់ប្រទេសដើមដែលចេញឯកសារ* • សមាគមអ្នកបកប្រែអាមេរិក (សមាគមជាតិនៃអ្នកជំនាញបកប្រែឯកសារ និងអ្នកបកប្រែផ្ទាល់មាត់) • អង្គការតាមសហគមន៍ • ទីភ្នាក់ងាររដ្ឋាភិបាលសហរដ្ឋអាមេរិក (រដ្ឋឬសហព័ន្ធ) • ទីភ្នាក់ងារក្រុង Massachusetts • អង្គការមិនរកប្រាក់ចំណេញ	• ឈ្មោះអ្នកបកប្រែ (បោះពុម្ព) • កាលបរិច្ឆេទ • អាសយដ្ឋានពេញរបស់អ្នកបកប្រែ • លេខទូរស័ព្ទ ឬអាសយដ្ឋានអ៊ីមែលរបស់អ្នកបកប្រែ • ហត្ថលេខារបស់អ្នកបកប្រែ • សេចក្តីថ្លែងការណ៍អំពីលក្ខណៈសម្បត្តិរបស់អ្នកបកប្រែ • សេចក្តីថ្លែងការណ៍ដែលបញ្ជាក់ពីភាពពេញលេញ និងភាពត្រឹមត្រូវនៃឯកសារ • ការកំណត់អត្តសញ្ញាណឯកសារ និងភាសាដែលបានបកប្រែ

* សូមចំណាំថាមិនមែនក្នុងស្ថានភាពទាំងអស់ ផ្តល់សេវាបកប្រែនោះទេ។ RMV មានវិញ្ញាបនប័ត្របកប្រែគំរូនៅ [Mass.gov/doc/translation-certification-format/download](https://www.mass.gov/doc/translation-certification-format/download) ។

សូមចំណាំថាទម្រង់បែបបទដែលហៅថា "Translation into English of a Foreign License" មិនត្រូវបានទទួលយកជាផ្នែកនៃការសុំលិខិតអនុញ្ញាតអោយសិក្សា ឬប័ណ្ណបើកបរស្តង់ដារនោះទេ។ ដើម្បីផ្តល់ការបកប្រែ ដែលជាផ្នែកនៃបែបបទសុំការអនុញ្ញាត ឬអាជ្ញាប័ណ្ណ សូមប្រើទម្រង់បែបបទ "Translation Certification Format"។